

គោលនយោបាយ និងនីតិវិធីនៃច្បាប់ការពារ៖

PROTECT ACT POLICY AND PROCEDURES:

ការប្រាស្រ័យទាក់ទងជាមួយមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល

Interacting with Law Enforcement Officers Engaged in Civil Law Enforcement

នៅវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School, យើងទទួលស្គាល់ពីសារៈសំខាន់នៃការដែលសិស្សទាំងអស់ត្រូវបានគេស្គាល់ និងឱ្យតម្លៃ, ហើយលើកកម្ពស់សុវត្ថិភាព, រួមបញ្ចូល, និងស្វាគមន៍សម្រាប់សិស្សទាំងអស់។ សិស្សទាំងអស់របស់យើងមានសិទ្ធិទទួលបានការអប់រំសាធារណៈដោយឥតគិតថ្លៃដោយមិនគិតពីពូជសាសន៍, ពណ៌សម្បុរ, ភេទ, អត្តសញ្ញាណយេនឌ័រ, សាសនា, ដើមកំណើតជាតិ, ស្ថានភាពអន្តោប្រវេសន៍ ឬសញ្ជាតិ, ពិការភាព, ឬទំនោរផ្លូវភេទឡើយ។

នៅថ្ងៃទី 5 ខែសីហា, 2026, អភិបាលរដ្ឋ Governor Maura Healey បានចុះហត្ថលេខាលើច្បាប់ [PROTECT Act](#) ឲ្យចូលជាធរមាន។ ឥឡូវនេះ វាជាច្បាប់នៅក្នុងរដ្ឋ Massachusetts ដែលលើកលែងតែតម្រូវដោយច្បាប់រដ្ឋ ឬសហព័ន្ធ ឬតម្រូវសម្រាប់ Commonwealth ឬផ្នែករងរបស់ខ្លួនដើម្បីគ្រប់គ្រងកម្មវិធីដែលគាំទ្រ ឬផ្តល់មូលនិធិដោយរដ្ឋ ឬសហព័ន្ធ ការចាប់ខ្លួនពលរដ្ឋសម្រាប់ការអនុវត្តច្បាប់ស៊ីវិល រួមទាំងការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ មិនត្រូវបានអនុញ្ញាតនៅលើទីធ្លាសាលារៀនក្នុងអំឡុងពេលម៉ោងសិក្សា, student drop off and pick up windows, before- and after-school programming and school-sponsored events without a Judicial Warrant or Judicial Orderបង្ខំចទទួល និងទម្លាក់សិស្ស កម្មវិធីមុន និងក្រោយម៉ោងសិក្សា និងព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាលារៀនដោយគ្មានដីការបស់តុលាការ ឬដីការបស់តុលាការឡើយ។

អគ្គនាយកThe Superintendent-Director ត្រូវអនុវត្តនីតិវិធីច្បាប់ PROTECT Act ដែលភ្ជាប់មកជាមួយនឹងគោលនយោបាយនេះទាក់ទងនឹងការធ្វើអន្តរកម្មជាមួយការអនុវត្តច្បាប់ស៊ីវិល ដែលចេញដោយការិយាល័យអភិបាលរដ្ឋ by the Governor's Office, ការិយាល័យប្រតិបត្តិអប់រំ និងនាយកដ្ឋានអប់រំបឋមសិក្សា និងមធ្យមសិក្សា នៅថ្ងៃទី 21 ខែសីហា, 2026 ជាបន្ទាន់។ នីតិវិធីទាំងនេះនឹងលើកកម្ពស់សាលារៀនដែលមានសុវត្ថិភាព និងអាចចូលទៅដល់បានសម្រាប់សិស្ស បុគ្គលិក និងអ្នកស្នាក់នៅ។

នីតិវិធីទាំងនេះត្រូវអនុវត្ត កន្លែងណាដែលអាចអនុវត្តបាន ស្របតាមផែនការប្រតិបត្តិការគ្រោះអាសន្នរបស់ទីមណ្ឌល District Emergency Operations Plans, ក ផែនការឆ្លើយតបគ្រោះអាសន្នផ្នែកវេជ្ជសាស្ត្រ Medical and Behavioral Health Emergency Response Plans, និងសុខភាពផ្លូវចិត្ត និងអនុស្សរណៈនៃការយោគយល់គ្នារបស់មន្ត្រីធនធានសាលា។

នីតិវិធីទាំងនោះត្រូវរួមមាន The procedures shall include:

នីតិវិធីសម្រាប់កំណត់អត្តសញ្ញាណ និងតែងតាំងអ្នកគ្រប់គ្រងជាន់ខ្ពស់នៅការិយាល័យអធិការស្រុកនីមួយៗ ឬការិយាល័យនាយកប្រតិបត្តិ ទៅតាមករណីនីមួយៗ ដើម្បីបម្រើជាបុគ្គលដែលទទួលខុសត្រូវក្នុងការមាន៖ Procedures for identifying and designating a senior administrator at each district superintendent's office or executive director's office, as the case may be, to serve as the individual responsible for having:

- (i) ទំនាក់ទំនងបឋមជាមួយភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលសម្រាប់ប្រព័ន្ធសាលារៀន និងចំណុចទំនាក់ទំនងកណ្តាលសម្រាប់សាលារៀនលើអន្តរកម្មជាមួយភ្នាក់ងារអនុវត្តច្បាប់ស៊ីវិល;
- (ii) នីតិវិធីសម្រាប់កំណត់អត្តសញ្ញាណ និងតែងតាំងអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសាលានីមួយៗ ដើម្បីបម្រើជាបុគ្គលដែលទទួលខុសត្រូវក្នុងការមានទំនាក់ទំនងបឋមជាមួយភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល ដែលមកដល់ទីតាំងនៅសាលា ឬស្នើសុំព័ត៌មានអំពីសិស្ស បុគ្គលិក ឬបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងសាលា;
- (iii) នីតិវិធីសម្រាប់ទាក់ទងមេធាវីទីមណ្ឌលសាលា the school district's attorney;
- (iv) នីតិវិធីសម្រាប់ទាក់ទងអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសាលា និងការិយាល័យអធិការ/នាយកប្រតិបត្តិស្រុកក្នុងករណីដែលភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលមកដល់បរិវេណសាលា ឬស្នើសុំព័ត៌មានអំពីសិស្ស បុគ្គលិក ឬបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងសាលា;
- (v) នីតិវិធីសម្រាប់កត់ត្រាអន្តរកម្មទាំងអស់ជាមួយភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលខណៈពេលដែលនៅក្នុងបរិវេណសាលា;
- (vi) នីតិវិធីសម្រាប់ជូនដំណឹងដល់ឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្ស ឬសិស្សដោយផ្ទាល់ ប្រសិនបើសិស្សមានអាយុ 18 ឆ្នាំ ឬចាស់ជាងនេះ ឬមានសេរីភាព ប្រសិនបើភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលស្នើសុំសិទ្ធិចូលមើលព័ត៌មានរបស់សិស្ស ឬសិស្សសម្រាប់គោលបំណងអនុវត្តច្បាប់ស៊ីវិលណាមួយ;
- (vii) នីតិវិធីបន្ទាប់ពីការបញ្ជាក់ពីភ្នាក់ងារអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា រួមទាំងការជូនដំណឹងដល់ឪពុកម្តាយ និងអាណាព្យាបាល គ្រូបង្រៀន អ្នកគ្រប់គ្រង និងបុគ្គលិកសាលា;
- (viii) នីតិវិធីដើម្បីបញ្ជាក់ និងធ្វើបច្ចុប្បន្នភាពទំនាក់ទំនងបន្ទាន់របស់សិស្ស ជាមួយនឹងការអនុញ្ញាតឱ្យមានមនុស្សច្រើនជាងម្នាក់ត្រូវបានចុះបញ្ជី និងផែនការអ្នកថែទាំជំនួស; និង
- (ix) ផែនការមួយដើម្បីចែករំលែកនីតិវិធីទាំងនេះជាមួយសិស្សនិងក្រុមគ្រួសារនៅលើគេហទំព័ររបស់ទីមណ្ឌល សាលា។

គោលនយោបាយនេះ និងនីតិវិធីភ្ជាប់មកជាមួយនឹងបង្កើតបានជាផែនការឆ្លើយតបក្នុងគ្រាអាសន្នជាលាយលក្ខណ៍អក្សរដែលតម្រូវដោយច្បាប់ the Act។

នីតិវិធីសម្រាប់ធ្វើអនុវត្តកម្មជាមួយការអនុវត្តច្បាប់ស៊ីវិល

Procedures for Interacting with Civil Law Enforcement

នៅថ្ងៃទី 5 ខែសីហា, 2026 អភិបាលរដ្ឋ Governor Maura Healeyបានចុះហត្ថលេខាលើច្បាប់ [PROTECT Act. Stat. 2026, c. 163, §§ 1–24 \(Act ច្បាប់\)](#). ដូចដែលតម្រូវដោយច្បាប់ នីតិវិធីនានាគួសបញ្ជាក់ពីដំណើរការសម្រាប់បុគ្គលិកវិទ្យាល័យ បច្ចេកទេសវិជ្ជាជីវៈតំបន់ Greater Lowell Regional High School District ដើម្បីអនុវត្តតាមនៅពេលធ្វើអនុវត្តកម្មជាមួយមន្ត្រី អនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល។ នីតិវិធីទាំងនេះលើកកម្ពស់សាលារៀនដែលមានសុវត្ថិភាព និងអាចចូល ដំណើរការបានសម្រាប់សិស្ស បុគ្គលិក និងអ្នកទីមណ្ឌល។ នីតិវិធីទាំងនេះអនុវត្តស្មើគ្នាចំពោះគ្រប់ទម្រង់នៃការអនុវត្ត ច្បាប់ ហើយផ្ដោតលើការរក្សាសុវត្ថិភាពសិស្ស The procedures apply equally to all forms of law enforcement and are focused on maintaining student safety ។

នីតិវិធីទាំងនេះត្រូវអនុវត្ត គ្រប់ទីកន្លែងដែលអាចអនុវត្តបាន ស្របតាមផែនការប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ស្រុក ក៏ដូចជា ផែនការឆ្លើយតបសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ និងសុខភាពផ្លូវចិត្ត។ The procedures shall be implemented, wherever applicable, in alignment with District Emergency Operations Plans, as well as with Medical and Behavioral Health Emergency Response Plans.

និយមន័យ Definitions

នីតិវិធីទាំងនេះប្រើប្រាស់ពាក្យ និងប្លែកដូចខាងក្រោមដែលស្របតាមច្បាប់ PROTECT៖ These Procedures use the following words and phrases consistent with the PROTECT Act:

ការចាប់ខ្លួនរដ្ឋប្បវេណី Civil Arrest: មានន័យថា ការចាប់ខ្លួនដែលមិនមែនសម្រាប់គោលបំណងរៀបចំបុគ្គលដែលត្រូវចាប់ ខ្លួនបែបនេះសម្រាប់ការចោទប្រកាន់ព្រហ្មទណ្ឌចំពោះការរំលោភបំពានច្បាប់ព្រហ្មទណ្ឌរដ្ឋ ឬសហព័ន្ធ។ ការចាប់ខ្លួនរដ្ឋ ប្បវេណីអាចត្រូវបានអនុញ្ញាតដោយ ក្នុងចំណោមរបស់ផ្សេងទៀត៖ (1) ដីកាដោះលែងក្រោម G.L. c. 127, § 149A ឬដីកា សាកល្បងដែលចេញក្រោម G.L. c. 279, § 3; (2) ច្បាប់រដ្ឋដែលអនុញ្ញាតឱ្យមានការឃុំឃាំងការពារសម្រាប់ជនពិការ និងជន ស្រវឹង G.L. c. 111B § 8 ឬ (3) ដីកាដោះលែងដែលចេញដោយភ្នាក់ងារសហព័ន្ធដូចជាភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និង គយសហរដ្ឋអាមេរិក the United States Immigration and Customs Enforcement (ICE) ចំពោះការរំលោភលើច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហព័ន្ធ Nationality Act, ឬកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់អន្តោប្រវេសន៍ស៊ីវិលពាក់ព័ន្ធ។

ការអនុវត្តច្បាប់ស៊ីវិល Civil law enforcement: មានន័យថា កិច្ចខិតខំប្រឹងប្រែងដើម្បីស៊ើបអង្កេត អនុវត្ត ឬជួយក្នុងការស៊ើប អង្កេត ឬការអនុវត្តច្បាប់ស៊ីវិលរដ្ឋ ឬសហព័ន្ធ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះ ច្បាប់អន្តោប្រវេសន៍ស៊ីវិលសហព័ន្ធណាមួយឡើយ។ សម្រាប់បរិបទបន្ថែម ការអនុវត្តច្បាប់ស៊ីវិលច្រើនតែទាក់ទងនឹងការឃុំខ្លួនបង្ការសម្រាប់សុវត្ថិភាព ឬសន្តិសុខរបស់ បុគ្គល ការអនុវត្តសកម្មភាពស៊ីវិលនៅក្នុងតុលាការ ឬការអនុវត្តច្បាប់អន្តោប្រវេសន៍។ ផ្ទុយទៅវិញ ការអនុវត្តច្បាប់ព្រហ្ម ទណ្ឌពាក់ព័ន្ធនឹងការស៊ើបអង្កេត និងការអនុវត្តច្បាប់ព្រហ្មទណ្ឌរដ្ឋ ឬសហព័ន្ធ (ដូចជាច្បាប់ដែលហាមឃាត់ការលួច និងការ វាយប្រហារ like those outlawing theft and assault) ។ សូមចំណាំថា មន្ត្រីអនុវត្តច្បាប់ (ដែលបានកំណត់ខាងក្រោម defined below)) អាចចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល និង/ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។

ដីកាចាប់ខ្លួន ឬ ដីកាបង្គាប់ឲ្យចាប់ខ្លួន Judicial Warrant or Judicial Order: សំដៅលើដីកាចាប់ខ្លួន ឬ ដីកាបង្គាប់ឲ្យចាប់ខ្លួន ផ្សេងទៀត ដែលចុះហត្ថលេខាដោយចៅក្រម ឬ ព្រះរាជអាជ្ញាដែលកាន់តំណែងនៅក្នុងស្ថាប័នតុលាការនៃរដ្ឋាភិបាលមូលដ្ឋាន ឬ រដ្ឋ ឬ របស់រដ្ឋាភិបាលសហព័ន្ធ ដែលអនុញ្ញាតឱ្យមានការចាប់ខ្លួន។

មន្ត្រីអនុវត្តច្បាប់ ឬមន្ត្រី Law enforcement officer or officer: មានន័យថា ភ្នាក់ងារ ឬមន្ត្រីណាមួយនៃទីភ្នាក់ងារអនុវត្តច្បាប់ សហព័ន្ធ រដ្ឋ ខោនធី ក្រុង ឬស្រុក រួមទាំងប៉ូលីសមិនកំណត់ចំពោះ នាយកដ្ឋានប៉ូលីសមូលដ្ឋាន នាយនគរបាល ប៉ូលីសរដ្ឋ Massachusetts ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ Immigration and Customs Enforcement (ICE) សហរដ្ឋអាមេរិក ទីភ្នាក់ងារគយ និងការពារព្រំដែន (CBP) សហរដ្ឋអាមេរិក, និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក and the United States Department of Homeland Security (DHS)។

ម៉ោងធ្វើការ Operating hours: មានន័យថា ម៉ោងសិក្សាធម្មតា បង្អួចទទួល និងទម្លាក់សិស្ស កម្មវិធីមុនម៉ោងសិក្សា និងក្រោយម៉ោងសិក្សា និងព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាលា means regular school hours, student drop off and pick up windows, before-school and after-school programming, and school-sponsored events. ។

សាលារៀន School: មានន័យថា សាលារៀនដែលគ្រប់គ្រងដោយនាយកដ្ឋានសាលារៀននៃទីក្រុង ទីប្រជុំជន ឬស្រុកសាលាក្នុងតំបន់; សាលាកសិកម្មខោនធី; សាលាវិជ្ជាជីវៈឯករាជ្យ ឬសាលាវិជ្ជាជីវៈដែលដំណើរការដោយខោនធី; សាលាធម្មនុញ្ញ Commonwealth ឬសាលាធម្មនុញ្ញ Horace Mann ដែលបង្កើតឡើងក្រោម G.L. c. 71, § 89 (“សាលាធម្មនុញ្ញ”); សាលាពេលថ្ងៃពិសេស ឬកន្លែងសិក្សាពេលថ្ងៃផ្សេងទៀត ឬសាលាស្នាក់នៅរយៈពេលខ្លី ឬរយៈពេលវែងដែលផ្តល់កម្មវិធីអប់រំសម្រាប់កុមារពិការ ដែលបង្កើតឡើងស្របតាមជំពូក 71B និងស្របតាមជំពូក 766 នៃច្បាប់ឆ្នាំ 1972; ឬសាលារៀនដែលដំណើរការដោយកិច្ចសហការអប់រំ ដែលបង្កើតឡើងក្រោម G.L. c. 40, § 4E (“សាលាសហការ” “collaborative school”)។

ទឹមណ្ឌសាលា School district: មានន័យថា នាយកដ្ឋានសាលានៃទីក្រុង ឬទីប្រជុំជន ស្រុកសាលាតំបន់ សាលាវិជ្ជាជីវៈឯករាជ្យ ឬសាលាវិជ្ជាជីវៈ ឬសាលាកសិកម្មដែលដំណើរការដោយស្រុក means the school department of a city or town, a regional school district, an independent vocational school or a vocational school or agricultural school operated by a county. ។

ទីធ្លាសាលា School grounds: មានន័យថា អគារសាលាសំខាន់ និងអគារ ឬទ្រព្យសម្បត្តិផ្សេងទៀតដែលជាកម្មសិទ្ធិរបស់សាលា ឬស្រុកសាលា ហើយត្រូវបានប្រើប្រាស់ដោយសាលាក្នុងការគាំទ្រដោយផ្ទាល់ ឬក្នុងលក្ខណៈដែលទាក់ទងនឹងគោលបំណងអប់រំ ឬកីឡារបស់សាលា។ នេះរួមបញ្ចូលទាំងសួនកុមារ ទីលាន ចំណតរថយន្ត កន្លែងកម្សាន្ត ទីលានកីឡា ទីលានប្រកួត និងទីតាំងផ្សេងទៀតដែលជាកម្មសិទ្ធិ ឬគ្រប់គ្រង និងប្រើប្រាស់សម្រាប់គោលបំណងទាក់ទងនឹងសាលា មិនថាមាន

ការតភ្ជាប់ជាក់ស្តែងទៅនឹងអគារសាលាសំខាន់ឬអត់នោះទេ។ ក្នុងអំឡុងពេលម៉ោងធ្វើការ ដូចដែលបានកំណត់ខាងលើ ទីធ្លាសាលាមិនមែនជាសាធារណៈ During operating hours, as defined above, school grounds are nonpublic ។

អន្តរកម្មជាមួយមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល

Interactions with Law Enforcement Officers Engaged in Civil Law Enforcement

ការចាប់ខ្លួនរដ្ឋប្បវេណី Civil arrests មិនត្រូវបានអនុញ្ញាតនៅក្នុងបរិវេណសាលាក្នុងអំឡុងពេលម៉ោងធ្វើការទេ លុះត្រាតែមន្ត្រីអនុវត្តច្បាប់ (មន្ត្រីOfficers) មានដីកាតុលាការ ឬដីកាតុលាការដែលមានសុពលភាព have a valid Judicial Warrant or Judicial Order សម្រាប់គោលបំណងនៃនីតិវិធីទាំងនេះ បរិវេណសាលាត្រូវបានកំណត់ខាងលើ For purposes of these procedures, school grounds are defined above ។

នីតិវិធីទូទៅសម្រាប់បុគ្គលិកវិទ្យាល័យបច្ចេកទេស Greater Lowell ក្នុងការប្រាស្រ័យទាក់ទងជាមួយមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល

General Procedures for Greater Lowell Technical High School Staff Interacting with Law Enforcement Officers Engaged in Civil Law Enforcement

- i. បុគ្គលិក/បុគ្គលិកទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ និងវិជ្ជាជីវៈនៅពេលជួបជាមួយមន្ត្រីអនុវត្តច្បាប់ស៊ីវិល ហើយគួរតែប្រើភាសាដែលបានរៀបរាប់នៅក្នុងនីតិវិធីទាំងនេះ។
- ii. បុគ្គលិក/បុគ្គលិកមិនគួរព្យាយាមជ្រៀតជ្រែករាងកាយជាមួយមន្ត្រីដែលធ្វើសកម្មភាពអនុវត្តច្បាប់ស៊ីវិលឡើយ ហើយក៏មិនគួរមានអារម្មណ៍ថាត្រូវបង្ខំចិត្តចូលទៅជិតមន្ត្រី ឬចូលរួមជាមួយពួកគេជាមុនដែរ an Officer or engage with them first ។
- iii. ប្រសិនបើបុគ្គលិក/បុគ្គលិកមានអារម្មណ៍ថាមិនមានសុវត្ថិភាពក្នុងការចូលរួមជាមួយមន្ត្រី ពួកគេអាចបដិសេធមិនធ្វើអន្តរកម្មជាមួយពួកគេ ហើយពឹងផ្អែកលើអ្នកគ្រប់គ្រងវិញ ដូចដែលបានពិពណ៌នាខាងក្រោម If Employees /staff feel unsafe engaging with Officers, they can decline to interact with them and instead rely on administrators, as described below ។

អ្នកគ្រប់គ្រងជាន់ខ្ពស់ដែលត្រូវបានតែងតាំងឱ្យបម្រើការជាអ្នកទំនាក់ទំនង

Designated Senior Administrators to Serve as Contact Persons

អគ្គនាយកបានកំណត់អគ្គសញ្ញាណអ្នកដូចខាងក្រោមជាអ្នកទំនាក់ទំនងកម្រិតស្រុកដែលបានកំណត់សម្រាប់ស្ថានភាពណាមួយដែលមន្ត្រីកំពុងចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា The Superintendent-Director has identified the following as the designated district-level contact person for any situation in which Officers are engaged in civil law enforcement on school grounds ។

ទំនាក់ទំនងថ្នាក់ទីមណ្ឌល District-level contact: Miss Jill Davis

Superintendent-Director

978 441-4800

អគ្គនាយក The Superintendent-Director បានកំណត់អត្តសញ្ញាណអ្នកគ្រប់គ្រងជាន់ខ្ពស់ដូចខាងក្រោមជាអ្នកទំនាក់ទំនងកម្រិតសាលាដែលបានកំណត់សម្រាប់ស្ថានភាពណាមួយដែលមន្ត្រីកំពុងចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា។

ទំនាក់ទំនងថ្នាក់ទីមណ្ឌល School-level contact: Mr. Michael Barton

Assistant Superintendent/Principal

978 441-4807

អគ្គនាយក The Superintendent-Director នឹងកំណត់ដំណើរការរបស់ទីមណ្ឌលសម្រាប់ការហៅទូរស័ព្ទទៅមេធាវីស្រុកនៅពេលដែលមន្ត្រីនៅនឹងកន្លែង (សូមមើលជំហានទី iv នៃពិធីសារស្តីពីការបញ្ជូនបញ្ហា ខាងក្រោម) រួមទាំងថាតើអ្នកទំនាក់ទំនង the district-level កម្រិតទីមណ្ឌល ឬអ្នកទំនាក់ទំនងកម្រិតសាលានឹងហៅទូរស័ព្ទទៅមេធាវីស្រុកឬអត់។ ការសម្រេចចិត្តនោះនឹងត្រូវបានជូនដំណឹងទៅកាន់អ្នកទំនាក់ទំនងទាំងអស់។

ពិធីការបង្កើនប្រសិទ្ធភាព Escalation Protocol

- i. ប្រសិនបើមន្ត្រីមកដល់កន្លែង If Officers arrive on site ហើយមិនមានកាលៈទេសៈបន្ទាន់ (បន្ទាន់ emergency) circumstances, ជាក់ស្តែងទេ បុគ្គលិកគួរតែជម្រាបមន្ត្រីថា បុគ្គលិកនឹងទាក់ទងទៅអនុប្រធានអគ្គនាយក ឬអ្នកទំនាក់ទំនងកម្រិតសាលា ប្រសិនបើមិនមានវត្តមាន គួរតែទាក់ទងទៅអគ្គនាយកបន្ទាប់ ហើយមន្ត្រីគួរតែរង់ចាំនៅកន្លែងដែលពួកគេនៅ (ល្អបំផុតគឺនៅខាងក្រៅ/Foyer ឆ្ងាយពីសិស្ស និងក្រុមគ្រួសារ)។
- ii. នៅពេលដែលបុគ្គលិក/បុគ្គលិកជួបប្រទះ ឬបានដឹងអំពីមន្ត្រីដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា ពួកគេគួរតែជូនដំណឹងជាបន្ទាន់។
- iii. អនុប្រធានអគ្គនាយក ដែលជាអ្នកទំនាក់ទំនងកម្រិតសាលា។
- iv. នៅពេលទទួលបានការជូនដំណឹង អនុប្រធានអគ្គនាយក Once notified, the Assistant Superintendent-Principal គួរតែជូនដំណឹងដល់អគ្គនាយកជាបន្ទាន់ ហើយទៅកាន់កន្លែងដែលមន្ត្រីកំពុងរង់ចាំ។
- v. ស្របតាមដំណើរការរបស់ស្រុក អនុប្រធានអធិការ/នាយកសាលា ដែលជាអ្នកទំនាក់ទំនងកម្រិតសាលា និង/ឬអគ្គនាយក ដែលជាអ្នកទំនាក់ទំនងកម្រិតស្រុក នឹងទូរស័ព្ទទៅមេធាវីស្រុកដើម្បីសុំជំនួយ។ ប្រសិនបើអគ្គនាយកមិនមានវត្តមាន អនុប្រធានអធិការ/នាយកសាលា នឹងភ្ជាប់ទំនាក់ទំនងទាំងអស់គ្នាតាមការហៅទូរស័ព្ទបីផ្លូវ If the Superintendent-Director is not present, the Assistant Superintendent/Principal will connect all on a three-way call។

- vi. អនុប្រធានអធិការ/នាយក និង/ឬនាយកអធិការThe Assistant Superintendent/Principal and/ or the Superintendent-Director នឹងសួរមន្ត្រីអំពីអត្តសញ្ញាណរបស់ពួកគេ ហើយកត់ត្រាលេខ៖ ភ្នាក់ងារ និងលេខសម្គាល់របស់ពួកគេ។

- vii. អនុប្រធានសាលា និង/ឬអនុប្រធានសាលា ដោយមានទីប្រឹក្សាផ្នែកច្បាប់The Assistant Superintendent-Principal and/ or the Superintendent-Director with the school's legal counsel របស់សាលានៅតែប្រចាំការតាមទូរស័ព្ទដើម្បីជួយប្រសិនបើមាន នឹងស្នើសុំមើលដីកាចាប់ខ្លួន ឬឯកសារផ្សេងទៀត ដើម្បីកំណត់ថាតើមន្ត្រីទាំងនោះមានដីកាតុលាការ ឬដីកាតុលាការដែលមានសុពលភាពឬអត់។ ប្រសិនបើពួកគេយល់ថាចាំបាច់ អនុប្រធានសាលា និង/ឬអនុប្រធានសាលា អាចសួរមន្ត្រីអនុវត្តច្បាប់ស៊ីវិលថាតើពួកគេអាចធ្វើបច្ចេកទេសដីកាចាប់ខ្លួន ឬបង្ហាញដីកាចាប់ខ្លួនតាមរយៈការហៅវីដេអូទៅកាន់ទីប្រឹក្សាផ្នែកច្បាប់របស់សាលាបានឬអត់។

- viii. ប្រសិនបើមន្ត្រីមានដីកាបស់តុលាការ ឬដីកាបស់តុលាការដែលមានសុពលភាពអនុញ្ញាតឱ្យចាប់ខ្លួនIf the Officers have a valid Judicial Warrant or Judicial Order authorizing an arrest ឬចូលទៅក្នុងការឆែកឆេរ ឬទាំងពីរ អនុប្រធានអធិការ/នាយកសាលា និង/ឬនាយកអធិការនឹងជូនដំណឹងដល់មន្ត្រីថាពួកគេអាចចូលទៅក្នុងបរិវេណសាលាបាន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងស្នើសុំ, the Officers avoid any areas where students are present ឱ្យមន្ត្រីជៀសវាងតំបន់ណាមួយដែលមានសិស្សនៅទីនោះ ប្រសិនបើអាចធ្វើទៅបាន។

- ix. ប្រសិនបើមន្ត្រីគ្មានគរច្បាប់មិនមានដីកាតុលាការ ឬដីកាតុលាការដែលមានសុពលភាពIf the Officers do not have a valid Judicial Warrant or Judicial Order, ឬពួកគេមានតែដីកាដ្ឋបាល អនុប្រធានអធិការ និង/ឬនាយកអធិការ នឹងជូនដំណឹងដល់មន្ត្រីគរច្បាប់ថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការចាប់ខ្លួននៅក្នុងបរិវេណសាលាទេ ហើយសុំឱ្យពួកគេចាកចេញ។

- x. ប្រសិនបើមន្ត្រីបន្តធ្វើការចាប់ខ្លួនពលរដ្ឋនៅក្នុងតំបន់ទាំងនេះដោយរំលោភលើច្បាប់ PROTECT Act គ្មាននរណាម្នាក់គួរព្យាយាមជ្រៀតជ្រែកជាមួយពួកគេឡើយ។ ផ្ទុយទៅវិញ បុគ្គលិកគួរតែអនុវត្តតាមការណែនាំសម្រាប់អ្នកឈរមើលខាងក្រោម។ ប្រសិនបើមានការគំរាមកំហែងដល់សុវត្ថិភាពរបស់កុមារ សមាជិកបុគ្គលិក សមាជិកគ្រួសារ ឬបុគ្គលផ្សេងទៀត បុគ្គលិកកម្មវិធីមិនគួរស្ទាក់ស្ទើរក្នុងការទូរស័ព្ទទៅលេខ 9-1-1 for assistance ដើម្បីសុំជំនួយឡើយ។

សិទ្ធិរបស់អ្នកឈរមើល Rights of Bystanders

សិទ្ធិសង្កេតការណ៍ Right to Observe: អ្នកឈរមើលសកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍មានសិទ្ធិសង្កេតមើលមន្ត្រីអន្តោប្រវេសន៍សហព័ន្ធ និងកត់ត្រាការជួបប្រទះពីចម្ងាយសមរម្យ ដរាបណាពួកគេមិនជ្រៀតជ្រែកជាមួយមន្ត្រី។ ច្បាប់រដ្ឋ Massachusetts អនុញ្ញាតឱ្យមានការថតដោយបើកចំហ (មិនមែនដោយសម្ងាត់)។

សិទ្ធិនៅស្ងៀម Right to Remain Silent: ទោះបីជាការិយាល័យអន្តោប្រវេសន៍សហព័ន្ធ Though Federal Immigration Offices អាចសួរសំណួរក៏ដោយ អ្នកឈរមើលមានសិទ្ធិនៅស្ងៀម។ ពួកគេមិនត្រូវបានតម្រូវឱ្យឆ្លើយសំណួរអំពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ ឬស្ថានភាពរបស់អ្នកដទៃឡើយ។

xi. ប្រសិនបើសមាជិកបុគ្គលិកត្រូវបានទាក់ទងដោយផ្ទាល់តាមទូរស័ព្ទ ឬអ៊ីមែលដោយមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល៖ If a staff member is contacted directly either by phone or email by a Law Enforcement Officer(s) Engaged in Civil Law Enforcement:

- កុំបញ្ជាក់ថាគឺសិស្ស ឬបុគ្គលិក សាលាមត្តេយ្យ វិទ្យាល័យ សាលា LPN / ការអប់រំមនុស្សពេញវ័យ ឬបុគ្គលិក/និយោជិត បានចុះឈ្មោះ ឬមានវត្តមានឬអត់។
- កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយដែលអាចកំណត់អត្តសញ្ញាណបាន លុះត្រាតែត្រូវបានទាមទារដោយដីការបស់ by a valid judicial court order or written parent/guardian consent តុលាការដែលមានសុពលភាព ឬការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ/អាណាព្យាបាល។
- **ឆ្លើយតបថា Respond with:** “ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សា ឬផ្តល់ព័ត៌មាននោះទេ ខ្ញុំនឹងទាក់ទងអនុប្រធាន/នាយកសាលា (ទំនាក់ទំនងកម្រិតសាលា) ឬអគ្គនាយក (ទំនាក់ទំនងស្រុក) ដែលនឹងពិភាក្សាបន្ថែមទៀតជាមួយអ្នក។”
- ទាក់ទងអនុប្រធាន-នាយកសាលា(ទំនាក់ទំនងសាលា) ឬអគ្គនាយក(ទំនាក់ទំនងស្រុក) ជាបន្ទាន់។

ការពិនិត្យឡើងវិញនៃដីការ Review of Warrant

អនុប្រធានអធិការ/នាយក The Assistant Superintendent/Principal (អ្នកទំនាក់ទំនងកម្រិតសាលា school-level contact person), ដោយមានជំនួយពីនាយកអធិការ (អ្នកទំនាក់ទំនងកម្រិតស្រុក) និងមេធាវីស្រុក ប្រសិនបើមាន នឹងពិនិត្យមើលដីការបញ្ជាណាមួយ។ អ្នកទំនាក់ទំនងកម្រិតស្រុក និងអ្នកទំនាក់ទំនងកម្រិតសាលាជាទូទៅនឹងស្គាល់គោលគំនិតនៃដីការតុលាការ និងដីការតុលាការដោយផ្អែកលើព័ត៌មានក្នុងការណែនាំសម្រាប់សាលារៀនថ្នាក់មត្តេយ្យ K-12 ទាក់ទងនឹងអន្តរាគមន៍ជាមួយការអនុវត្តច្បាប់ស៊ីវិល Civil Law Enforcement។ (see Appendix A for Sample Judicial Warrants សូមមើលឧបសម្ព័ន្ធក សម្រាប់ដីការតុលាការគំរូ)

ដីការបស់តុលាការ និងដីការបស់តុលាការ Judicial Warrants and Judicial Orders គឺជាឯកសារដែលចេញដោយចៅក្រម ឬចៅក្រមតុលាការដែលកាន់អំណាចនៅក្នុងស្ថាប័នតុលាការរបស់រដ្ឋ ឬរដ្ឋាភិបាលសហព័ន្ធ។ ឯកសារទាំងនេះអនុញ្ញាតឱ្យមានការឆែកឆេរកន្លែងជាក់លាក់មួយ ឬការចាប់ខ្លួនបុគ្គលជាក់លាក់ណាមួយដោយផ្អែកលើព័ត៌មានគ្រប់គ្រាន់ដើម្បីគាំទ្រថាបទឧក្រិដ្ឋមួយត្រូវបានប្រព្រឹត្ត ("មូលហេតុដែលអាចកើតមាន" "probable cause")។ សូមចំណាំថា ដីការបស់តុលាការផ្សេងទៀតអាចរួមបញ្ចូលដីការកោះហៅ ឬការកោះហៅ ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យមានការចូលទៅក្នុងកន្លែងដែលមិនមែនជាសាធារណៈនោះទេ។

- ដីការបង្គាប់ឱ្យចូលខ្លួនរបស់តុលាការមាន៖ A Judicial Warrant is: (1) ចុះហត្ថលេខាដោយចៅក្រម, magistrate, or assistant clerk magistrate ចៅក្រមស៊ើបសួរ ឬលេខាធិការរង និងចុះថ្ងៃខែឆ្នាំ។ (2) ចេញដោយតុលាការ។ និង (3) រួមបញ្ចូលទីតាំងដែលត្រូវឆែកឆេរ ឬមនុស្ស ឬវត្ថុដែលត្រូវរឹបអូស/ចាប់ខ្លួន។
- ដីការបស់តុលាការអាចមានទម្រង់ជាច្រើន ប៉ុន្តែត្រូវតែរួមបញ្ចូល៖ A Judicial Order may take many forms but should include: (1) ចំណងជើងនៃសំណុំរឿងនៅតុលាការ; (2) ឈ្មោះតុលាការ; និង (3) ហត្ថលេខារបស់ចៅក្រមក្រឡាបញ្ជី ឬក្រឡាបញ្ជីរង រួមជាមួយកាលបរិច្ឆេទ។

ការណែនាំអំពីភាសា Guidance on Language

បុគ្គលិកវិទ្យាល័យបច្ចេកទេស Greater Lowell គួរតែប្រើភាសាខាងក្រោមនៅពេលប្រាស្រ័យទាក់ទងជាមួយមន្ត្រី នៅពេលដែលពួកគេស្នើសុំអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា៖ Greater Lowell Technical High School staff should use the language below when interacting with Officers when they request to conduct civil law enforcement on the school grounds:

- “ខ្ញុំមិនមានសិទ្ធិអនុញ្ញាតឱ្យអ្នកចូលសាលាទេ។ សូមរង់ចាំនៅទីនេះ ខណៈពេលដែលខ្ញុំទាក់ទងអ្នកគ្រប់គ្រង”។ “I am not authorized to allow you to enter the school. Please wait here while I contact an administrator.”
- “ខ្ញុំមិនមានសិទ្ធិពិភាក្សាអំពីបុគ្គលជាក់លាក់ ឬនិយាយជាមួយអ្នកអំពីសិស្ស/កូន/បុគ្គលិកនេះទេ។ ខ្ញុំនឹងទាក់ទងអ្នកគ្រប់គ្រងដែលនឹងពិភាក្សាបន្ថែមទៀតជាមួយអ្នក”។ “I am not authorized to discuss specific individuals or to speak with you about this student/child/employee. I am going to contact an administrator who will discuss this further with you.”
- “ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សា/បង្ហាញព័ត៌មានឯកជនដល់អ្នកទេ”។ “I am not permitted to discuss/disclose private information to you.”

ឯកសារនៃអន្តរកម្ម Documentation of Interactions

បុគ្គលិក, អ្នកគ្រប់គ្រង, អនុប្រធាន/នាយកសាលា, (អ្នកទំនាក់ទំនងកម្រិតសាលា) និងអគ្គនាយក (អ្នកទំនាក់ទំនងកម្រិតស្រុក district-level contact person) ត្រូវកត់ត្រាអន្តរកម្មជាមួយមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល ហើយត្រូវបានលើកទឹកចិត្តឱ្យរង់ចាំរហូតដល់ពួកគេមានអារម្មណ៍សុវត្ថិភាពក្នុងការសរសេរអ្វីដែលបានកើតឡើង។ នេះអាចជាបន្ទាប់ពីមន្ត្រីចាកចេញពីបរិវេណសាលា។ សាលារៀនគួរតែប្រើទម្រង់បែបបទដែលមានស្រាប់ ឬបង្កើតទម្រង់បែបបទថ្មី មួយដើម្បីកត់ត្រាអន្តរកម្មជាមួយមន្ត្រីអនុវត្តច្បាប់ និងរក្សាទុកកំណត់ត្រាទាំងនោះដូចដែលពួកគេធ្វើចំពោះកំណត់ត្រាសាលាផ្សេងទៀតដែរ ក្នុងដំណើរការធម្មតា។ (see Appendix B for Civil Law Enforcement Interaction Documentation Formសូមមើលឧបសម្ព័ន្ធ ខ សម្រាប់ទម្រង់ឯកសារអន្តរកម្មអនុវត្តច្បាប់ស៊ីវិល)

ក្រោមពិធីសារនៃការដំឡើងកម្រិតដែលបានពិពណ៌នាខាងលើ បុគ្គលិក អ្នកគ្រប់គ្រង អនុប្រធានអធិការ/នាយកសាលា (អ្នកទំនាក់ទំនងកម្រិតសាលា school-level contact person), និងអគ្គនាយក (អ្នកទំនាក់ទំនងកម្រិតស្រុក district-level contact person) អាចមានអន្តរកម្មជាមួយមន្ត្រីអនុវត្តច្បាប់តាមវិធីផ្សេងៗគ្នា និងនៅពេលវេលាផ្សេងៗគ្នា។ នីតិវិធីខាងក្រោមនេះបញ្ជាក់ពីតួនាទីទាំងនោះ ប៉ុន្តែមិនមានបំណងកំណត់អ្វីដែលបុគ្គលជាក់លាក់ណាមួយគួរសរសេរចុះពីអន្តរកម្មនោះទេ។ ឧទាហរណ៍ ប្រសិនបើបុគ្គលិកម្នាក់បានឃើញឈ្មោះ និងលេខសម្គាល់របស់មន្ត្រី ពួកគេគួរតែសរសេរវាចុះផងដែរ។ ដូចគ្នានេះដែរ ប្រសិនបើអ្នកទំនាក់ទំនងដែលបានកំណត់បានរាប់ចំនួនយានយន្តដែលប្រើប្រាស់ដោយមន្ត្រីអនុវត្តច្បាប់ ពួកគេគួរតែសរសេរវាចុះផងដែរ។

មនុស្សគ្រប់គ្នាត្រូវបានលើកទឹកចិត្តឱ្យកត់ត្រាផលប៉ះពាល់លើសិស្ស/កុមារ/និយោជិត/បុគ្គលិកណាមួយ (បន្ទាប់ពីបញ្ហាបន្ទាន់ណាមួយត្រូវបានដោះស្រាយ) និងសកម្មភាពតាមដានណាមួយដែលត្រូវការដើម្បីគាំទ្រពួកគេ។ មនុស្សគ្រប់គ្នាគួរតែត្រូវបានណែនាំឱ្យសរសេរអ្វីដែលពួកគេចង់ចាំអំពីឧប្បត្តិហេតុនេះ រួមទាំងព័ត៌មានដូចខាងក្រោម៖ Everyone is encouraged to document the impact on any students/children/employees/staff (after any immediate issues have been addressed) and any follow up actions needed to support them. Everyone should be advised to write down what they remember of the incident, including but not limited to the following information:

- i. កាលបរិច្ឆេទ និងពេលវេលាដែលមន្ត្រីអនុវត្តច្បាប់បានមកដល់បរិវេណសាលា ឬបានធ្វើការស្នើសុំព័ត៌មាន;
- ii. ឈ្មោះ និងលេខសម្គាល់របស់មន្ត្រី និងភ្នាក់ងារដែលពួកគេតំណាង;
- iii. ចំនួនយានយន្ត និងលេខផ្លាកលេខ ប្រសិនបើអាចមើលឃើញ if visible;
- iv. ឈ្មោះសាក្សី សិស្ស ឬបុគ្គលិកផ្សេងទៀតដែលពាក់ព័ន្ធ or other staff involved;

- v. ជំហានដែលបានអនុវត្តដើម្បីជូនដំណឹងដល់អ្នកទំនាក់ទំនងកម្រិតសាលា អ្នកទំនាក់ទំនងកម្រិតស្រុក ឬមេធាវីរបស់សាលា តាមករណីនីមួយៗ; Steps taken to notify the school-level contact person, the district-level contact person, or the school's attorney, as the case may be;
- vi. សកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់ រួមទាំងថាតើមន្ត្រីទាំងនោះបានអនុវត្តតាមការណែនាំរបស់សាលាឬអត់;
- vii. ថាតើមន្ត្រីអនុវត្តច្បាប់មានដីកាតុលាការ ឬដីកាតុលាការដែលមានសុពលភាព ឬឯកសារផ្សេងទៀតដែរឬទេ;
- viii. ថាតើមានការចាប់ខ្លួនរដ្ឋប្បវេណីនៅក្នុងបរិវេណសាលាឬអត់; និង
- ix. ផលប៉ះពាល់លើសិស្ស/កុមារ/និយោជិត/បុគ្គលិកណាមួយ (បន្ទាប់ពីបញ្ហាបន្ទាន់ណាមួយត្រូវបានដោះស្រាយ after any immediate issues have been addressed) និងសកម្មភាពតាមដានណាមួយដែលត្រូវការដើម្បីគាំទ្រពួកគេ។

អ្នកឈរមើល Bystanders, រួមទាំងនិយោជិត និងបុគ្គលិក អាចថតវីដេអូដោយបើកចំហ (មិនមែនដោយសម្ងាត់) អំពីអន្តរកម្មនេះ ប៉ុន្តែពួកគេមិនត្រូវជ្រៀតជ្រែកឡើយ។

សកម្មភាពអនុវត្តច្បាប់នៅជិតបរិវេណសាលា Law Enforcement Activities Near School Grounds

ប្រសិនបើសកម្មភាពអនុវត្តច្បាប់ ឬអន្តោប្រវេសន៍ស៊ីវិលកើតឡើងនៅជិតបរិវេណសាលា វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School will refer to the Emergency Operations Plan to determine នឹងយោងទៅលើផែនការប្រតិបត្តិការបន្ទាន់ ដើម្បីកំណត់ថាតើសុវត្ថិភាពសិស្ស និងបុគ្គលិកអាចរងផលប៉ះពាល់ឬអត់។ ប្រសិនបើមានការរកឃើញកង្វល់អំពីសុវត្ថិភាព វិធានការសុវត្ថិភាពសមស្របនឹងត្រូវបានអនុវត្ត ដែលអាចរួមបញ្ចូលពេលវេលាមិនឱ្យឆ្លងកាត់ ការពន្យារពេលពេលវេលាចេញពីសាលា។ល។ ការទំនាក់ទំនងជាមួយក្រុមគ្រូសារនឹងត្រូវបានអនុវត្តតាមនោះ។

ការដឹកជញ្ជូនសាលារៀន School Transportation

វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School នឹងពិនិត្យឡើងវិញនូវផែនការប្រតិបត្តិការបន្ទាន់របស់ខ្លួន ជាមួយក្រុមហ៊ុនឡានក្រុងសាលារៀន ដើម្បីលើកកម្ពស់សុវត្ថិភាពសិស្សក្នុងករណីមានសកម្មភាពអនុវត្តច្បាប់ណាមួយនៅ ចំណតឡានក្រុង ឬនៅលើទីធ្លាសាលារៀន will review its Emergency Operations Plans with school bus companies to promote student safety in the event of any type of law enforcement activity at bus stops or on school grounds។ នេះរួម បញ្ចូលទាំងការដឹកជញ្ជូនអប់រំពិសេស។ លើសពីនេះ សាលារៀនគួរតែពិនិត្យឡើងវិញនូវកិច្ចសន្យាដឹកជញ្ជូនសាលារៀន និងទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូនសាលារៀនទាក់ទងនឹងពិធីសារសម្រាប់អ្នកបើកបរឡានក្រុង ក្នុងករណីមាន សកម្មភាពអនុវត្តច្បាប់សកម្មនៅជិតចំណតឡានក្រុងសាលារៀន។ នេះរួមបញ្ចូលទាំងការពិចារណាសម្រាប់ការដឹកជញ្ជូន អប់រំពិសេស។ នីតិវិធីទាក់ទងនឹងការដឹកជញ្ជូនគួរតែផ្ដោតលើការរក្សាសុវត្ថិភាពកុមារ និងអ្នកស្នាក់នៅ និងជៀសវាងគ្រោះ ថ្នាក់ដែលទាក់ទងនឹងការទម្លាក់កុមារ ឬអ្នកស្នាក់នៅនៅជិតកន្លែងកើតហេតុឧក្រិដ្ឋកម្មសកម្ម ឬការចាប់ខ្លួន ឬប្រតិបត្តិការអនុ វត្តច្បាប់ណាមួយ។ (see Appendix C for Protocols for Bus Drivers in the event of active law enforcement activity near a school bus stopសូមមើលឧបសម្ព័ន្ធ C សម្រាប់ពិធីសារសម្រាប់អ្នកបើកបរឡានក្រុងក្នុងករណីមានសកម្មភាពអនុវត្តច្បាប់ សកម្មនៅជិតចំណតឡានក្រុងសាលារៀន)

មន្ត្រីធនធានសាលា School Resource Officer(s)

វិទ្យាល័យបច្ចេកទេស Greater Lowell និងទីភ្នាក់ងារអនុវត្តច្បាប់ទទួលស្គាល់ថាតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រី ធនធានសាលា the School Resource Officer (SRO) ត្រូវតែស្របនឹងអនុស្សរណៈនៃការយោគយល់គ្នារបស់មន្ត្រីធនធាន សាលាគំរូទូទាំងរដ្ឋ Massachusetts។ ក្នុងកាលៈទេសៈដែលពាក់ព័ន្ធនឹងសកម្មភាពអនុវត្តច្បាប់ស៊ីវិលនៅលើទីធ្លាសាលា the School Resource Officer SRO ត្រូវធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិនៃអនុស្សរណៈនៃការយោគយល់គ្នា the Memorandum of Understanding (MOU), ច្បាប់ជាធរមាន និងពិធីសារស្រុកសាលាដែលបានបង្កើតឡើង។ ការទទួលខុស ត្រូវដែលមានមូលដ្ឋាននៅសាលាបឋមសិក្សារបស់ SRO នៅតែផ្ដោតលើការរក្សាបរិយាកាសអប់រំដែលមានសុវត្ថិភាព និងគាំ ទ្រ ហើយ the School Resource Officer SRO នឹងមិនចូលរួមក្នុងសកម្មភាពអនុវត្តច្បាប់ស៊ីវិលនៅលើទីធ្លាសាលាទេ លើក លែងតែមានការអនុញ្ញាត ឬតម្រូវដោយច្បាប់ និងស្របតាមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា។

សេចក្តីជូនដំណឹងដល់ឪពុកម្តាយ/អាណាព្យាបាល Parental/Guardian Notice

នៅពេលដែលវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School បញ្ជាក់ពីវត្តមានរបស់មន្ត្រីដែលចូលរួមក្នុងការ អនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា សាលានឹងជូនដំណឹងដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្ស គ្រូបង្រៀន អ្នកគ្រប់គ្រង និងបុគ្គលិកសាលា។ ការជូនដំណឹងដល់ឪពុកម្តាយ និងអាណាព្យាបាលនឹងត្រូវបានបកប្រែទៅជាភាសាផ្សេង ក្រៅពីភាសាអង់គ្លេសដែលនិយាយជាទូទៅនៅក្នុងសហគមន៍សាលារបស់យើង។ ការជូនដំណឹងនឹងត្រូវបានផ្តល់ជូនតាម របៀបដែលការពារការសម្ងាត់ និងភាពឯកជននៃព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបានThe notice will be provided in a manner that protects the confidentiality and privacy of any potentially identifying information.។ (see Appendix D for Letter Template for notifying families and school community about confirmed presence of law enforcement officers

engaged in civil law enforcement on school groundsសូមមើលឧបសម្ព័ន្ធ D សម្រាប់គំរូលិខិតសម្រាប់ជូនដំណឹងដល់ក្រុមគ្រួសារ និងសហគមន៍សាលារៀនអំពីវត្តមានដែលបានបញ្ជាក់របស់មន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលា)។

អនុប្រធានសាលា/នាយកសាលា សហការជាមួយអ្នកទំនាក់ទំនងគ្រួសាររបស់សាលា និងអ្នកប្រឹក្សាសាលា The Assistant Superintendent/Principal in collaboration with the school's family liaisons and school counselors នឹងជូនដំណឹងដល់ក្រុមគ្រួសារ ប្រសិនបើមន្ត្រីដែលអនុវត្តច្បាប់ស៊ីវិលកំពុងព្យាយាមទាក់ទងសិស្ស ឬស្វែងរកព័ត៌មានអំពីសិស្ស។ អនុប្រធានសាលា/នាយកសាលា សហការជាមួយអ្នកប្រឹក្សាសាលារបស់សិស្ស នឹងជូនដំណឹងដល់សិស្សដោយផ្ទាល់ ប្រសិនបើសិស្សមានអាយុ 18 ឆ្នាំ ឬចាស់ជាងនេះ។ (see Appendix D for Letter Template for notifying family members or students age 18 or emancipated about specific requests from law enforcement officers engaged in civil law enforcement. សូមមើលឧបសម្ព័ន្ធ D សម្រាប់គំរូលិខិតសម្រាប់ជូនដំណឹងដល់សមាជិកគ្រួសារ ឬសិស្សដែលមានអាយុ 18 ឆ្នាំ ឬត្រូវបានដោះលែងអំពីសំណើជាក់លាក់ពីមន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល។)

ការការពារព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបាន Protection of Personally Identifiable

Information

សាលាបច្ចេកទេស Greater Lowell Technical School នឹងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនអំពីសិស្សទៅភាគីទីបីទេ រួមទាំងមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយ ទាំងផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ លុះត្រាតែ សាលាបច្ចេកទេស Greater Lowell មានការយល់ព្រមជាក់លាក់ និងមានព័ត៌មានគ្រប់គ្រាន់ពីឪពុកម្តាយ ឬអាណាព្យាបាល (ឬក្នុងករណីសិស្សដែលមានអាយុយ៉ាងតិច 18 ឆ្នាំ ឬមានសេរីភាព ការយល់ព្រមជាក់លាក់ និងមានព័ត៌មានគ្រប់គ្រាន់ពីសិស្ស)។ វាអនុលោមតាមដីការបស់តុលាការ ដីការបស់តុលាការ ឬដីកាកោះហៅ ឬមានអាសន្នសុខភាព ឬសុវត្ថិភាព។ វិទ្យាល័យបច្ចេកទេស Greater Lowell Technical School នឹងគោរពចំណង់ចំណូលចិត្តក្នុងករណី និងកង្វល់របស់ឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្ស (ឬសិស្សខ្លួនឯងប្រសិនបើមានអាយុលើសពី 18 ឆ្នាំ ឬមានសេរីភាព)); it is pursuant to a Judicial Warrant, Judicial Order, or subpoena; or there is a health or safety emergency ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្នុងកម្រិតដែលស្របនឹងច្បាប់ អន្តរកម្មរបស់មន្ត្រីអនុវត្តច្បាប់ដែលអាចមានផលប៉ះពាល់ដល់សិស្ស។

ឪពុកម្តាយ/អាណាព្យាបាល (និងសិស្សដែលមានអាយុយ៉ាងតិច 18 ឆ្នាំ ឬមានសេរីភាព and students who are at least 18 years old or emancipated) មានសិទ្ធិជ្រើសរើសមិនបញ្ចូលក្នុងព័ត៌មានក្នុងបញ្ជីឈ្មោះ។ វិទ្យាល័យបច្ចេកទេស Greater Lowell កំណត់ព័ត៌មានអ្វីខ្លះដែលត្រូវបញ្ចូលក្នុងបញ្ជីឈ្មោះ (ឧទាហរណ៍ ដោយមិនរាប់បញ្ចូលអាសយដ្ឋាន និងទីកន្លែងកំណើតរបស់សិស្ស e.g., by excluding the student's address and place of birth), និងកំណត់ការបង្ហាញព័ត៌មានដល់សហគមន៍សាលា? យោងតាមច្បាប់សហព័ន្ធ សាលារៀនត្រូវជូនដំណឹងដល់សិស្ស និងក្រុមគ្រួសាររបស់ពួកគេយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំអំពីព័ត៌មានអ្វីខ្លះដែលត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះ និងអនុញ្ញាតឱ្យឪពុកម្តាយជ្រើសរើសមិនបញ្ចូល

ព័ត៌មានក្នុងបញ្ជីឈ្មោះនៅពេលណាក៏បាន។ ស្រុកនឹងទំនាក់ទំនងព័ត៌មាននេះដោយប្រើប្រាស់សេវាកម្មបកប្រែ ឬបកស្រាយ ទៅកាន់ឪពុកម្តាយ/អាណាព្យាបាលដែលមានជំនាញភាសាអង់គ្លេសមានកម្រិត The District will communicate this information using translation or interpretation services to parents/guardians with limited English proficiency ។

ផែនការអ្នកថែទាំ និងព័ត៌មានទំនាក់ទំនង Caregiver Plans and Contact Information

វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School នឹងរក្សាព័ត៌មានទំនាក់ទំនងសង្គ្រោះបន្ទាន់ ទំនាក់ទំនងអ្នកថែទាំជំនួស alternative caregiver contacts, និងទំនាក់ទំនងសម្រាប់ការទៅយកដែលមានការអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពសម្រាប់សិស្សទាំងអស់។ ឪពុកម្តាយ/អាណាព្យាបាលនឹងត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីមនុស្សច្រើនជាងម្នាក់ជាអ្នកទំនាក់ទំនងសង្គ្រោះបន្ទាន់។ វិទ្យាល័យបច្ចេកទេស Greater Lowell នឹងរក្សាឯកសារពាក់ព័ន្ធនៅក្នុងឯកសារ ដូចជាការអនុញ្ញាតពីអ្នកថែទាំផ្សេងទៀត ភ្នាក់ងារបណ្តោះអាសន្ន ឬអាណាព្យាបាល។

ការគាំទ្រសម្រាប់សិស្ស Support for Students

វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School នឹងផ្តល់ការប្រឹក្សាដែលឆ្លើយតបទៅនឹងវប្បធម៌ និងការគាំទ្រផ្សេងៗទៀតដល់សិស្សានុសិស្សដែលកំពុងជួបប្រទះនឹងការថប់បារម្ភកាន់តែខ្លាំងឡើង ដែលជាលទ្ធផលនៃសកម្មភាពអនុវត្តច្បាប់ស៊ីវិល Greater Lowell Technical High School will offer culturally responsive counseling and other supports to students experiencing increased anxiety as a result of civil law enforcement activity. ។

ការគាំទ្រសម្រាប់គ្រួសារ Support for Families

វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School នឹងផ្តល់ការគាំទ្រ និងការតភ្ជាប់ទៅកាន់ធនធានសហគមន៍ដល់គ្រួសារដែលរងផលប៉ះពាល់ដោយសកម្មភាពអនុវត្តច្បាប់ស៊ីវិល តាមការសម្របសម្រួល។ វិទ្យាល័យបច្ចេកទេស Greater Lowell នឹងចូលរួមជាមួយគ្រួសារនានា ដើម្បីដោះស្រាយឧបសគ្គចំពោះការចូលរៀនរបស់សិស្ស បញ្ហាប្រឈមនៃអាកប្បកិរិយានៅសាលា ឬកង្វល់ផ្សេងៗទៀត។ ការទំនាក់ទំនងជាមួយគ្រួសារនានា នឹងត្រូវបានធ្វើឡើងជាភាសាកំណើតរបស់ពួកគេ រួមទាំងការប្រើប្រាស់អ្នកបកប្រែប្រសិនបើចាំបាច់។ វិទ្យាល័យបច្ចេកទេស Greater Lowell ក៏នឹងចែករំលែកជាមួយគ្រួសារនានាអំពីពិធីសារ និងផែនការទំនាក់ទំនងរបស់ស្រុកសម្រាប់ពេលwhen civil law enforcement activity occurs ដែលសកម្មភាពអនុវត្តច្បាប់ស៊ីវិលកើតឡើង។

ការបណ្តុះបណ្តាលទាក់ទងនឹងអន្តរកម្មជាមួយការអនុវត្តច្បាប់ស៊ីវិល rainings Regarding Interactions with Civil Law Enforcement

វិទ្យាល័យបច្ចេកទេស Greater Lowell នឹងធ្វើការបណ្តុះបណ្តាលលើការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ផ្សេងៗទាំងនេះ ដើម្បីគាំទ្រដល់សុវត្ថិភាពរបស់សិស្ស បុគ្គលិក ក្រុមគ្រួសារ និងអ្នកទស្សនាដែលមានការអនុញ្ញាតទាំងអស់នៅក្នុងបរិវេណសាលាទាំងអស់។ DESE ដោយពិគ្រោះយោបល់ជាមួយ EOE ការិយាល័យជនភៀសខ្លួន និងជនអន្តោប្រវេសន៍រដ្ឋ the Massachusetts Office for Refugees and Immigrants, និងអគ្គព្រះរាជអាជ្ញារដ្ឋ the Massachusetts Attorney General, នឹងបង្កើតការបណ្តុះបណ្តាលគំរូលើនីតិវិធីទាំងនេះ ក៏ដូចជាការណែនាំសម្រាប់សាលារៀនថ្នាក់មត្តេយ្យដល់ទី K-12 ដែលទាក់ទងនឹងការធ្វើអន្តរកម្មជាមួយការអនុវត្តច្បាប់ស៊ីវិល។ វិទ្យាល័យបច្ចេកទេស Greater Lowell Technical High School អាចប្រើប្រាស់ការបណ្តុះបណ្តាលគំរូនោះ ឬបង្កើតការបណ្តុះបណ្តាលផ្ទាល់ខ្លួន ដរាបណាខ្លឹមសារស្របនឹងការបណ្តុះបណ្តាលគំរូ។

កាតព្វកិច្ចដែលមានស្រាប់ Existing Obligations

គ្មានអ្វីនៅក្នុងនីតិវិធីទាំងនេះផ្លាស់ប្តូរវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School ឱ្យអនុវត្តតាមច្បាប់រដ្ឋ និងសហព័ន្ធ ឬគោលនយោបាយ ឬនីតិវិធីដែលមានស្រាប់នោះទេ ។

គ្មានអ្វីនៅក្នុងនីតិវិធីទាំងនេះហាមឃាត់Nothing in these Procedures prohibitsកិច្ចសហប្រតិបត្តិការសម្របជាមួយអាជ្ញាធររួមទាំងប៉ូលិស នាយកដ្ឋានពន្ធនាគារ រដ្ឋស្ត្រីស្រីស្រ្តីបន្ទាន់ អាជ្ញាធរការពារកុមារ ឬមន្ត្រីសុវត្ថិភាពសាធារណៈផ្សេងៗទៀតដែលឆ្លើយតបទៅនឹងគ្រោះថ្នាក់ ការការពារកុមារពីការរំលោភបំពាន ឬការធ្វេសប្រហែស ឬការអនុវត្តអំណាចស្របច្បាប់ដែលមិនទាក់ទងនឹងការអនុវត្តអន្តោប្រវេសន៍ស៊ីវិលនោះទេ។ ប្រសិនបើមានការគំរាមកំហែងខាងរាង

កាយស្វាមៗចំពោះសុវត្ថិភាពរបស់កុមារ សមាជិកបុគ្គលិក សមាជិកគ្រួសារ ឬបុគ្គលផ្សេងទៀត បុគ្គលិកកម្មវិធីមិនគួរ
ស្នាក់នៅក្នុងការទូរស័ព្ទទៅលេខ 9-1-1 ដើម្បីសុំជំនួយឡើយ។

បង្ហាញនៅលើគេហទំព័ររបស់ទីមណ្ឌល Posting on District's website

នីតិវិធី និងគោលនយោបាយរបស់ទីមណ្ឌល The District's procedures នឹងត្រូវបានបង្ហាញនៅលើគេហទំព័ររបស់ស្រុក ដែល
ត្រូវបានបកប្រែជាភាសាចម្បងរបស់គ្រួសារនានានៅក្នុងទីមណ្ឌល។

ធនធានបន្ថែមសម្រាប់សិស្ស និងក្រុមគ្រួសារនៅវិទ្យាល័យបច្ចេកទេស Greater Lowell Additional Resources for Greater Lowell Technical High School Students and Families

ការិយាល័យរដ្ឋអាជ្ញាធរ Massachusetts និងការិយាល័យជនភៀសខ្លួន និងជនអន្តោប្រវេសន៍រដ្ឋ Massachusetts
បានបង្កើតធនធានដូចខាងក្រោមសម្រាប់សាធារណជនដើម្បីស្វែងយល់បន្ថែមអំពីសិទ្ធិរបស់ពួកគេ។

The Massachusetts Attorney General's Office and the Massachusetts Office for Refugees and Immigrants
have created the following resources for the public to learn more about their rights.

[Massachusetts Attorney General: Resources for Immigrants in Massachusetts](#)

[Massachusetts Office for Refugees and Immigrants: Community Resource Toolkit](#)

[Massachusetts Attorney General Guidance: KNOW YOUR RIGHTS: ICE Enforcement An Updated Guide for Immigrants, Families, and Communities \(available in \[Spanish\]\(#\), \[Portuguese\]\(#\), \[Haitian Creole\]\(#\), \[Chinese\]\(#\), \[Vietnamese\]\(#\)\)](#)

[Massachusetts Attorney General Guidance: General Information for Massachusetts Service Providers Regarding Immigration Enforcement \(available in \[Spanish\]\(#\), \[Portuguese\]\(#\), \[Haitian Creole\]\(#\), \[Chinese\]\(#\), \[Vietnamese\]\(#\)\)](#)

[Massachusetts Attorney General Guidance: K-12 Schools' Obligations to Protect Students and Their Information](#)

[Massachusetts Attorney General Flyer: Immigrant Students' Right to Attend School: A Guide for Families \(available in \[Spanish\]\(#\), \[Portuguese\]\(#\), \[Haitian Creole\]\(#\), \[Vietnamese\]\(#\), \[Chinese\]\(#\)\)](#)

[Massachusetts Attorney General Flyer: K-12 Schools on Protections for Students and their Information](#)

[Emergency Planning Guide for Parents with Uncertain Immigration Status \(available in \[Spanish\]\(#\), \[Portuguese\]\(#\), \[Haitian Creole\]\(#\), \[Simplified Chinese\]\(#\)\)](#)

[Emergency Planning Fact Sheet for Parents with Uncertain Immigration Status \(available in \[Spanish\]\(#\), \[Portuguese\]\(#\), \[Haitian Creole\]\(#\), \[Simplified Chinese\]\(#\)\)](#)

[Attorney General's Advisory Regarding Equal Access to Public Education for All Students Irrespective of Immigration Status](#)

[Upholding the Rights of Immigrant Students to Enroll in School: Guidance for School Committees and Districts](#)

APPENDIX A

ដីកាតុលាការ និងដីកាបង្គាប់រដ្ឋ Sample Judicial Warrants and Administrative Warrants

Figure 1: ដីកាបស់តុលាការរដ្ឋ State Court Judicial Warrant

APPLICATION FOR SEARCH WARRANT G.L. c. 276, §§ 1-7	TRIAL COURT OF MASSACHUSETTS	
NAME OF APPLICANT 	SUPERIOR ESSEX	COURT DEPT. DIVISION
POSITION OF APPLICANT Trooper, Massachusetts State Police	SEARCH WARRANT DOCKET NUMBER	

I, the undersigned APPLICANT, being duly sworn, depose and say that:

1. I have the following information based upon the attached affidavit(s), consisting of a total of 77 pages, which is (are) incorporated herein by reference.
2. Based upon this information, there is PROBABLE CAUSE to believe that the property described below:

☐	<i>has been stolen, embezzled, or obtained by false pretenses.</i>
☒	<i>is intended for use or has been used as the means of committing a crime.</i>
☐	<i>has been concealed to prevent a crime from being discovered.</i>
☒	<i>is unlawfully possessed or concealed for an unlawful purpose.</i>
☒	<i>is evidence of a crime or is evidence of criminal activity.</i>
☐	<i>other (specify):</i>
3. I am seeking the issuance of a warrant to search for the following property (*describe the property to be searched for as particularly as possible*):
 See Addendum A, which is incorporated herein by reference.
4. Based upon this information, there is also probable cause to believe that the property may be found (*check as many as apply*):

☒	<i>at (identify the exact location or description of the place(s) to be searched):</i>
-------------------------------------	--

Figure 2: រូបភាពទី 2: “ដីកាឆែកឆេរ” របស់តុលាការសហព័ន្ធ (ខាងឆ្វេង) និង “ដីកាចាប់ខ្លួន ICE” របស់រដ្ឋបាល (ខាងស្តាំ) Federal Court Judicial “search warrant” (left) & Administrative “ICE Warrant” (right)

923-01 (Rev. 01/05) Search and Seizure Warrant

UNITED STATES DISTRICT COURT
for the
Southern District of California

In the Matter of the Search of _____
(Name of Person or Property) _____
2543 Regard Avenue
San Diego, California

Case No. **'14MJ0396**

SEARCH AND SEIZURE WARRANT

To: Any authorized law enforcement officer

An application by a federal law enforcement officer or an attorney for the government requests the search of the following person or property located in the _____ District of _____ California.

(Describe the person or property to be searched and give its location.)
(See Attachment A-2.)

The person or property to be searched, described above, is believed to conceal illegally the person or describe the property to be searched.

(See Attachment B-2.)

I find that the affiant(s), or any sworned testimony, establish probable cause to search and seize the person or property.

YOU ARE COMMANDED to execute this warrant on or before _____
in the daytime 6:00 a.m. to 10 p.m. ☒ **at any other time** on the day or night as I find reasonable cause has been established.

Unless delayed notice is authorized below, you must give a copy of the warrant and a receipt for the property taken to the person from whom, or from whose premises, the property was taken, or leave the copy and receipt at the place where the property was taken.

The officer executing this warrant, or an officer present during the execution of the warrant, must prepare an inventory as required by law and promptly return this warrant and inventory to United States Magistrate Judge _____.

(If I find that immediate notification may have an adverse result listed in 18 U.S.C. § 2705 (except for delay of mail), and authorize the officer executing this warrant to delay notice to the person who, or whose property, will be searched or seized except the appropriate time: _____ days) (not more than 30).

On _____, the facts justifying the later specific date of _____.

Date and time issued: _____
City and state: San Diego, California _____
Hon. David H. Barick, U.S. Magistrate Judge
(Printed name and title)

U.S. DEPARTMENT OF HOMELAND SECURITY **Warrant for Arrest of Alien**

File No. _____
Date: _____

To: Any immigration officer authorized pursuant to sections 236 and 287 of the Immigration and Nationality Act and part 287 of title 8, Code of Federal Regulations, to serve warrants of arrest for immigration violations

I have determined that there is probable cause to believe that _____ is removable from the United States. This determination is based upon:

☐ the execution of a charging document to initiate removal proceedings against the subject;

☐ the pendency of ongoing removal proceedings against the subject;

☐ the failure to establish admissibility subsequent to deferred inspection;

☐ biometric confirmation of the subject's identity and a review check of federal databases that affirmatively indicate, by themselves or in addition to other reliable information, that the subject either lacks immigration status or notwithstanding such status is removable under U.S. immigration law; and

☐ statements made voluntarily by the subject to an immigration officer and/or other reliable evidence that affirmatively indicate the subject either lacks immigration status or notwithstanding such status is removable under U.S. immigration law.

YOU ARE COMMANDED to arrest and take into custody for removal proceedings under the Immigration and Nationality Act, the above-named alien.

(Signature of Authorized Immigration Officer)

(Printed Name and Title of Authorized Immigration Officer)

Certificate of Service

I hereby certify that the Warrant for Arrest of Alien was served by me at _____ (Location) on _____ (Date of Service) _____ (Name of Alien) _____ (Date of Service) and the contents of this notice were read to him or her in the _____ (Language) language.

(Name and Signature of Officer)

(Name or Number of Interpreter (if applicable))

(Form I-207 (Rev. 08/10))

APENDIX B

ទម្រង់ឯកសារអន្តរកម្មអនុវត្តច្បាប់ស៊ីវិល Civil Law Enforcement Interaction Documentation Form

ថ្ងៃខែឆ្នាំ: _____ ម៉ោង: _____ ទីក្នុងលេខ: _____

ឈ្មោះភ្នាក់ងារ Agent Name(s): _____ លេខសម្គាល់ Badge/Identification : _____

ភ្នាក់ងារ Agency: _____ ព័ត៌មានចៅហ្វាង/ទំនាក់ទំនង: _____

គោលបំណងដែលបានបញ្ជាក់ដោយភ្នាក់ងារ/បុគ្គល កំណត់ត្រា ឬតំបន់ដែលបានស្នើសុំ: _____

ឯកសារដែលបានបង្ហាញ Document presented:

☐ ដីការបស់តុលាការ ☐ បញ្ជារបស់ដីការ ☐ ដីកាកោះហៅ Subpoena

☐ ដីការដ្ឋបាលអន្តោប្រវេសន៍ ☐ អ្នកឃុំខ្លួនអន្តោប្រវេសន៍

☐ គ្មានឯកសារណាមួយត្រូវបានបង្ហាញ ☐ ផ្សេងៗ: _____

អគ្គនាយករង/នាយកសាលាត្រូវបានជូនដំណឹង: ☐ បាទ/ចាស ☐ ទេ

អគ្គនាយក-នាយក បានជូនដំណឹង Superintendent-Director notified: ☐ បាទ/ចាស ☐ ទេ

មេធាវីសាលាត្រូវបានទាក់ទង School attorney contacted: ☐ បាទ/ចាស ☐ ទេ

ការឆ្លើយតបកម្រិតសាលារៀន: _____

ព័ត៌មាន ឬឯកសារដែលបានបង្ហាញ records disclosed, ប្រសិនបើមាន: _____

ការចាប់ខ្លួន/ឃុំខ្លួន ឬសកម្មភាពអនុវត្តច្បាប់ផ្សេងទៀត Any arrest/detention or other enforcement action: _____

ផលប៉ះពាល់លើប្រតិបត្តិការសាលារៀន Impact on school operations: _____

ការសង្កេតផ្សេងទៀត Any other observations: _____

អ្នកដែលបំពេញរបាយការណ៍ : _____ ថ្ងៃខែឆ្នាំបានបំពេញ: _____

APENDIX C

ពិធីសារសម្រាប់អ្នកបើកបរឡានក្នុងករណីមានសកម្មភាពអនុវត្តច្បាប់យ៉ាងសកម្មនៅជិតចំណត ឡានក្នុងសាលារៀន

Protocols for Bus Drivers in the Event of Active Law Enforcement Activity Near a School Bus Stop

គោលបំណងនៃពិធីសារ protocol នេះគឺដើម្បីបង្កើតនីតិវិធីសម្រាប់អ្នកបើកបរឡានក្នុងសាលារៀន អ្នកមើលការដឹកជញ្ជូន អ្នកបញ្ជូន និងបុគ្គលិកសាលារៀន នៅពេលដែលមានសកម្មភាពអនុវត្តច្បាប់សកម្ម ការចាប់ខ្លួន ប្រតិបត្តិការរបស់ប៉ូលីស ការឆ្លើយតបក្នុងគ្រាអាសន្ន ឬ along a transportation route ស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀត។

ការពិចារណាចម្បងគ្រប់ពេលវេលាគឺសុវត្ថិភាពរបស់សិស្ស បុគ្គលិកដឹកជញ្ជូន ក្រុមគ្រួសារ និងសមាជិកសហគមន៍។ សិស្ស មិនត្រូវចេញពីយានយន្តសាលាទេ នៅពេលដែលការធ្វើដូច្នេះអាចធ្វើឱ្យសិស្សស្ថិតនៅក្នុង ឬនៅជិតកន្លែងកើតហេតុឧក្រិដ្ឋ កម្ម ប្រតិបត្តិការអនុវត្តច្បាប់ ការចាប់ខ្លួន ឬ other potentially unsafe situation ស្ថានភាពមិនមានសុវត្ថិភាពផ្សេងទៀត។

អ្នកបើកបរមិនត្រូវបានរំពឹងថានឹងកំណត់លក្ខណៈនៃសកម្មភាពអនុវត្តច្បាប់ Drivers are not expected to determine the nature of law enforcement activity ឬវាយតម្លៃថាប្រតិបត្តិការរបស់ប៉ូលីសជាក់លាក់ណាមួយបង្ហាញពីការគំរាមកំហែងភ្លាមៗឬអត់នោះទេ។ នៅពេលដែលមានការព្រួយបារម្ភអំពីសុវត្ថិភាពសមហេតុផល អ្នកបើកបរគួរតែរក្សាចម្ងាយសុវត្ថិភាព ទាក់ទងផ្នែកដឹកជញ្ជូន/បញ្ជូន និងរង់ចាំការណែនាំបន្ថែម។

ពេលមានការសង្ស័យ — កុំបណ្តោយឱ្យសិស្សឆ្លាក់ទៅក្នុងស្ថានភាពដែលអាចមិនមានសុវត្ថិភាព។

WHEN IN DOUBT — DO NOT DISCHARGE THE STUDENT into a potentially unsafe situation.

ប្រសិនបើអ្នកបើកបរសង្កេតឃើញសកម្មភាពអនុវត្តច្បាប់យ៉ាងសកម្ម, ការចាប់ខ្លួន, ប្រតិបត្តិការរបស់ប៉ូលីស, កន្លែងកើតហេតុ, ការឆ្លើយតបក្នុងគ្រាអាសន្ន, ឬសកម្មភាពដែលអាចមិនមានសុវត្ថិភាពផ្សេងទៀតនៅ ឬក្បែរចំណតឡានក្នុង សំនៅដ្ឋានសិស្ស ឬតាមបណ្តោយផ្លូវរបស់អ្នក៖ If a driver observes **active law enforcement activity, an arrest, police operation, crime scene, emergency response, or other potentially unsafe activity** at or near a bus stop, student residence, or along your route:

1. កុំចូលទៅក្នុងតំបន់នោះ: DO NOT ENTER THE AREA

- កុំបើកបរចូលទៅក្នុង ឬឆ្លងកាត់តំបន់ដែលមើលទៅមិនមានសុវត្ថិភាព ឬកំពុងត្រូវបានគ្រប់គ្រងយ៉ាងសកម្មដោយអាជ្ញាធរអនុវត្តច្បាប់។

- រក្សាចម្ងាយសុវត្ថិភាព ហើយប្រសិនបើអាចធ្វើទៅបាន សូមផ្លាស់ទីឡានក្រុងទៅកាន់ទីតាំងដែលមានសុវត្ថិភាព និងស្របច្បាប់។ Maintain a safe distance and, when possible, move the bus to a safe and legal location. ។

2. កុំបណ្តេញសិស្សចេញ DO NOT DISCHARGE THE STUDENT

- កុំទម្លាក់សិស្សនៅ ឬក្បែរប្រតិបត្តិការអនុវត្តច្បាប់ ឬស្ថានភាពដែលអាចមិនមានសុវត្ថិភាពផ្សេងទៀត។ Never drop a student off at or near an active law enforcement operation or other potentially unsafe situation. ។
- រក្សាសិស្សឱ្យមានសុវត្ថិភាពនៅលើឡានbus Keep the student safely on the bus and contact transportation/dispatch ហើយទាក់ទងផ្នែកដឹកជញ្ជូន/បញ្ជូន ដើម្បីទទួលបានការណែនាំបន្ថែម។
- កុំណែនាំសិស្សឱ្យដើរឆ្លងកាត់ ឬដើរជុំវិញសកម្មភាពអនុវត្តច្បាប់ ដើម្បីទៅដល់ផ្ទះ ចំណតឡានក្រុង ឬឡានក្រុងរបស់ពួកគេ។ Do not direct a student to walk through or around law enforcement activity to reach their home, bus stop, or the bus ។

3. ទំនាក់ទំនងដឹកជញ្ជូន/បញ្ជូន CONTACT TRANSPORTATION/DISPATCH

ទាក់ទងផ្នែកដឹកជញ្ជូន/បញ្ជូន និងរាយការណ៍ជាបន្ទាន់:

- លេខឡានក្រុង/ផ្លូវរបស់អ្នក Your bus/route number
- ទីតាំងរបស់អ្នក Your location
- ចំណតឡានក្រុង ឬលំនៅដ្ឋានដែលរងផលប៉ះពាល់ The affected bus stop or residence
- អ្វីដែលអ្នកអាចសង្កេតឃើញដោយចេតនា What you can objectively observe
- ថាតើសិស្សដែលរងផលប៉ះពាល់កំពុងនៅលើឡានក្រុងឬអត់ Whether the affected student is currently on the bus

រាយការណ៍តែអ្វីដែលអ្នកឃើញប៉ុណ្ណោះ។ កុំស្មានអំពីមូលហេតុនៃសកម្មភាពអនុវត្តច្បាប់ ឬអ្នកដែលអាចពាក់ព័ន្ធ។

Report only what you see. Do not speculate about the reason for law enforcement activity or who may be involved. ។

4. អនុវត្តតាមការណែនាំអំពីការបញ្ជូន FOLLOW DISPATCH INSTRUCTIONS

ការដឹកជញ្ជូន/ការបញ្ជូន ដោយពិគ្រោះយោបល់ជាមួយរដ្ឋបាលវិទ្យាល័យបច្ចេកទេស Greater Lowell Technical High School administration និងការអនុវត្តច្បាប់នៅពេលចាំបាច់ នឹងកំណត់ជំហានបន្ទាប់សមស្រប។

អ្នកអាចនឹងត្រូវបានដឹកនាំទៅកាន់៖ You may be directed to:

- រង់ចាំនៅទីតាំងសុវត្ថិភាព Wait at a safe location
- បន្តផ្លូវ ហើយត្រឡប់មកវិញនៅពេលក្រោយ Continue the route and return later
- ប្រើប្រាស់ចំណតជំនួសដែលមានការអនុញ្ញាត Use an authorized alternate stop
- ជួបឪពុកម្តាយ/អាណាព្យាបាល ឬមនុស្សពេញវ័យដែលមានការអនុញ្ញាតនៅទីតាំងសុវត្ថិភាពផ្សេងទៀត Meet an authorized parent/guardian or responsible adult at another safe location
- បញ្ជូនសិស្សត្រឡប់ទៅសាលារៀន ឬទីតាំងដែលបានកំណត់ដោយការត្រួតពិនិត្យផ្សេងទៀត Return the student to school or another designated supervised location

កុំជ្រើសរើសទីតាំងទម្លាក់ចោលជំនួសដោយឯករាជ្យ។

Do not independently select an alternate drop-off location.

5. ការអប់រំពិសេស / ការដឹកជញ្ជូនបុគ្គល SPECIAL EDUCATION / INDIVIDUALIZED TRANSPORTATION

សិស្សដែលត្រូវការការដឹកជញ្ជូនឯកទេសអាចមានតម្រូវការបន្ថែម។

ប្រសិនបើសិស្សត្រូវផ្ទេរដោយផ្ទាល់ទៅឪពុកម្តាយ អាណាព្យាបាល អ្នកថែទាំ ឬមនុស្សពេញវ័យដែលមាន ការអនុញ្ញាតផ្សេងទៀត សូមកុំដោះលែងសិស្ស លុះត្រាតែមនុស្សពេញវ័យដែលមានការអនុញ្ញាតអាចទទួលសិស្សបានដោយសុវត្ថិភាព។

ប្រសិនបើមនុស្សពេញវ័យដែលទទួល៖ If the receiving adult:

- មិនអាចចូលបាន; Is unavailable;
- មិនអាចចូលទៅជិតឡានក្នុងដោយសុវត្ថិភាព; Cannot safely approach the bus;
- ជាប់ពាក់ព័ន្ធនឹងសកម្មភាពអនុវត្តច្បាប់; ឬ Is involved in the law enforcement activity; or
- មិនអាចបំពេញការផ្ទេរដែលត្រូវការដោយហេតុផលណាមួយឡើយ សូមរក្សាសិស្សឱ្យមានសុវត្ថិភាពនៅលើយានយន្ត ហើយទាក់ទងផ្នែកដឹកជញ្ជូន/បញ្ជូនជាបន្ទាន់។ Cannot complete the required transfer for any reason, keep the student safely on the vehicle and immediately contact Transportation/Dispatch ។

បន្តអនុវត្តតាមផែនការដឹកជញ្ជូន សុវត្ថិភាព វេជ្ជសាស្ត្រ អាកប្បកិរិយា ឬផែនការផ្ទាល់ខ្លួនផ្សេងទៀតរបស់សិស្សតាមការណែនាំ។

6. ប្រសិនបើមានគ្រោះថ្នាក់ភ្លាមៗ IF THERE IS AN IMMEDIATE DANGER

ប្រសិនបើអ្នកជឿថាសិស្ស ឬឡានក្នុងកំពុងស្ថិតក្នុងគ្រោះថ្នាក់ភ្លាមៗ:

- ផ្លាស់ចេញពីតំបន់នោះ ប្រសិនបើមានសុវត្ថិភាពក្នុងការធ្វើដូច្នេះ។
- ទូរស័ព្ទទៅលេខ 911 នៅពេលដែលត្រូវការជំនួយសង្គ្រោះបន្ទាន់។
- ជូនដំណឹងដល់ផ្នែកដឹកជញ្ជូន/បញ្ជូនព័ត៌មានឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយសុវត្ថិភាព។
- អនុវត្តតាមការណែនាំរបស់អាជ្ញាធរអនុវត្តច្បាប់ទាក់ទងនឹងចលនាចរាចរណ៍ ការជម្លៀស ការផ្លាស់ប្តូរទីលំនៅ ឬសុវត្ថិភាពភ្លាមៗ Follow law enforcement directions regarding traffic movement, evacuation, relocation, or immediate safety. “I

7. រក្សាភាពស្ងប់ស្ងាត់របស់សិស្ស KEEP STUDENTS CALM

- ផ្តល់តែព័ត៌មានដែលសិស្សត្រូវការដើម្បីយល់អំពីការពន្យារពេល ឬការផ្លាស់ប្តូរ។
- អ្នកអាចនិយាយដោយសាមញ្ញថា៖ «យើងត្រូវរង់ចាំ ឬផ្លាស់ប្តូរផ្លូវរបស់យើងសម្រាប់ហេតុផលសុវត្ថិភាព»។
- កុំពិភាក្សា, ស្មាន, ថតរូប, កត់ត្រា, ឬចែករំលែកព័ត៌មានទាក់ទងនឹងសកម្មភាពអនុវត្តច្បាប់>

8. កត់ត្រាហេតុការណ៍ DOCUMENT THE INCIDENT

បន្ទាប់ពីសិស្សមានសុវត្ថិភាព ហើយស្ថានភាពត្រូវបានដោះស្រាយរួច សូមបំពេញឯកសារឧប្បត្តិហេតុដឹកជញ្ជូនដែលត្រូវការ។

APENDIX D

គំរូលិខិតសម្រាប់ជូនដំណឹងដល់ក្រុមគ្រួសារ និងសហគមន៍សាលារៀន អំពីវត្តមានដែលបានបញ្ជាក់ របស់មន្ត្រីអនុវត្តច្បាប់ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលនៅក្នុងបរិវេណសាលារៀន

Letter Template for notifying families and school community
about confirmed presence of law enforcement officers engaged
in civil law enforcement on school grounds

ជូនចំពោះក្រុមគ្រួសារ:

យើងខ្ញុំសរសេរមកអ្នកដើម្បីជម្រាបជូនលោកអ្នកថា ភ្នាក់ងារអនុវត្តច្បាប់ស៊ីវិល ជាពិសេស, specifically [INCLUDE THE
NAME OF THE AGENCY IF AVAILABLE សូមបញ្ចូលឈ្មោះភ្នាក់ងារប្រសិនបើមាន], មានវត្តមាននៅ at Greater Lowell
Technical High School.

យោងតាមច្បាប់ [PROTECT Act](#) ដែលបានចុះហត្ថលេខានៅថ្ងៃទី 5 ខែសីហា, 2026, ឥឡូវនេះជាច្បាប់នៅក្នុងរដ្ឋ
Massachusetts that civil arrests for civil law enforcement, ដែលការចាប់ខ្លួនរដ្ឋប្បវេណីសម្រាប់ការអនុវត្តច្បាប់រដ្ឋប្បវេណី
រួមទាំងការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ មិនត្រូវបានអនុញ្ញាតនៅក្នុងបរិវេណសាលាក្នុងអំឡុងពេលម៉ោងសិក្សា ក្នុង
អំឡុងពេលកម្មវិធីមុន និងក្រោយម៉ោងសិក្សា និងក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាលាដោយគ្មានដីកា
តុលាការ ឬដីកាតុលាការនោះទេ។

ទីមណ្ឌលយើងមាននីតិវិធី និងគោលការណ៍ច្បាស់លាស់ដែលត្រូវអនុវត្តតាម the PROTECT Act, ដែលអ្នកអាចមើលឃើញ
[INSERT LINKS]

ប្រសិនបើអ្នកកំពុងស្វែងរកជំនួយ ឬព័ត៌មានបន្ថែមផ្នែកច្បាប់ សូមប្រើប្រាស់ធនធានខាងក្រោម។

សម្រាប់ជំនួយផ្នែកច្បាប់ទូទៅ សូមចូលមើលជំនួយផ្នែកច្បាប់នៅទីនេះ: [Massachusetts Legal Resource Finder](#)

សម្រាប់ជំនួយផ្នែកច្បាប់ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ សូមចូលមើលជំនួយផ្នែកច្បាប់នៅទីនេះ:

- មូលនិធិតំណាងផ្នែកច្បាប់ The Legal Representation Fund (LRF) -- សម្រាប់អ្នកដែលទើបត្រូវបានdetained by ICE ឃុំខ្លួនថ្មីៗនេះ។
- ខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលត្រូវបានឃុំខ្លួនDetained Hotline: (617) 637-8195

- ខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ Family & Friends Hotline: (617) 396-7143
- គំនិតផ្តួចផ្តើមទទួលបានមេធាវីរដ្ឋ The Massachusetts Access to Counsel Initiative (MACI) -- សម្រាប់អ្នកដែលកំពុងប្រឈមមុខនឹងការនិរទេសខ្លួន ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការអន្តោប្រវេសន៍។ For those facing deportation currently in Immigration court proceedings ។
- ការទទួល Intake: 508-505-4588
- ខ្សែទូរស័ព្ទជំនួយអន្តោប្រវេសន៍ MIRA MIRA Immigration Helpline
- miracoalition.org/news/immigration-helpline/
- ailalawyer.com
- ការស្វែងរកមេធាវីអន្តោប្រវេសន៍ទូទាំងប្រទេស Nationwide Immigration Lawyer Search

APENDIX E

គំរូលិខិតសម្រាប់ជូនដំណឹងដល់សមាជិកគ្រួសារ ឬសិស្សដែលមានអាយុ 18 ឆ្នាំ
ឬត្រូវបានដោះលែងអំពីសំណើជាក់លាក់ពីមន្ត្រីអនុវត្តច្បាប់
ដែលចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិល

Letter Template for notifying family members or students age 18
or emancipated about specific requests from law enforcement officers
engaged in civil law enforcement

ជូនចំពោះ _____:

ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់ _____, អ៊ីមែលនេះគឺដើម្បីជូនដំណឹងដល់អ្នក
ថា ភ្នាក់ងារអនុវត្តច្បាប់ស៊ីវិល ជាពិសេស [INCLUDE THE NAME OF THE AGENCY IF AVAILABLE] រួមបញ្ចូលឈ្មោះ
ភ្នាក់ងារប្រសិនបើមាន កំពុង [either trying to reach your child OR sought specific information about your child ព្យាយាម
ទាក់ទងកូនរបស់អ្នក ឬស្វែងរកព័ត៌មានជាក់លាក់អំពីកូនរបស់អ្នក]។

អ្នកអាចទាក់ទង [CONTACT PERSON អ្នកទំនាក់ទំនង] នៅវិទ្យាល័យបច្ចេកទេស Greater Lowell ជាមួយនឹងសំណួរណា
មួយអំពីឧប្បត្តិហេតុនេះ ប៉ុន្តែសូមជ្រាបថា កម្មវិធីរបស់យើងអាចនឹងមិនមានព័ត៌មានបន្ថែមជាងអ្វីដែលបានផ្តល់ជូនខាងលើ
នោះទេ។

យោងតាមច្បាប់ [PROTECT Act](#) ដែលបានចុះហត្ថលេខានៅថ្ងៃទី 5 ខែសីហា, 2026, ឥឡូវនេះជាច្បាប់នៅក្នុងរដ្ឋ
Massachusetts ដែលការចាប់ខ្លួនរដ្ឋប្បវេណីសម្រាប់ការអនុវត្តច្បាប់រដ្ឋប្បវេណី រួមទាំងការអនុវត្តច្បាប់អន្តោប្រវេសន៍សហ
ព័ន្ធ មិនត្រូវបានអនុញ្ញាតនៅក្នុងបរិវេណសាលាក្នុងអំឡុងពេលម៉ោងសិក្សា ក្នុងអំឡុងពេលកម្មវិធីមុន និងក្រោយម៉ោងសិក្សា
និងក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាលាដោយគ្មានដីកាតុលាការ ឬដីកាតុលាការនោះទេ។

ទីមណ្ឌលយើងមាននីតិវិធី និងគោលការណ៍ច្បាស់លាស់ដែលត្រូវអនុវត្តតាម the PROTECT Act, ដែលអ្នកអាចមើលឃើញ
[INSERT LINKS]

សម្រាប់ជំនួយផ្នែកច្បាប់ទូទៅ សូមចូលមើលជំនួយផ្នែកច្បាប់នៅទីនេះ: [Home | Mass. Legal Resource Finder](#)

សម្រាប់ជំនួយផ្នែកច្បាប់ទាក់ទងនឹងបញ្ហាអន្តរប្រទេស សូមចូលមើលជំនួយផ្នែកច្បាប់នៅទីនេះ For legal assistance with regard to immigration issues, please access legal assistance here:

- មូលនិធិតំណាងផ្នែកច្បាប់The Legal Representation Fund (LRF) -- សម្រាប់អ្នកដែលទើបត្រូវបាន detained by ICE ឃុំខ្លួនថ្មីៗនេះ។
- ខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលត្រូវបានឃុំខ្លួនDetained Hotline: (617) 637-8195
- ខ្សែទូរស័ព្ទទាន់ហេតុការណ៍សម្រាប់គ្រួសារ និងមិត្តភក្តិFamily & Friends Hotline: (617) 396-7143
- The Massachusetts Access to Counsel Initiative (MACI) -- For those facing deportation currently in Immigration court proceedings.
- ការទទួលIntake: 508-505-4588
- ខ្សែទូរស័ព្ទជំនួយអន្តរប្រទេស MIRA MIRA Immigration Helpline
- miracoalition.org/news/immigration-helpline/
- Nationwide Immigration Lawyer Search
- aillawyer.com